

# 「កំពើនៅទី៥」 ដែលមានហានិភ័យផ្តើមទី៥

កំណែង ទី ១

កំណែងពីដីជប់លេរ្យមានជីកស្រាប់គ្មានជំនួយ

- ស្របទេដដែលការរូម្បាងកែនទៀងធ្វើដោយតួពណ៌នៃជាតិភាគចុំលុំ ស្ថានគីប្រឹងប្រឹយ៉ាតុ កែនិងត្នោតកំចុំទៅ ម្មានឡើត វិញ្ញាណសារប៉ះកែនិងត្នោតកំចុំ ធ្វើឲ្យសម្រេចនាយកិនធ្វើដោយខ្លួន
  - ជាតិសេស នៅក្នុងកំហែអ្នកដែលខ្លួនខ្លួនដោយខ្លួន នៅរយៈពេលយុវ និងមានមនុស្សប្រចិន ធ្វើឲ្យបានឯការនៃការអនុវត្តន៍ការទេទិនស់។
  - ក្រោងឡើត ការដើរិលដីនិងការប្រើប្រាស់ចំណួនមុខជាដោយកែនទៀង កែនិងឲ្យបានឯការ នៃការអនុវត្តន៍ការទេទិន។



កំណែងទី ២

# ការធ្វើកសិរីមានមនុស្សប្រចើន ឬរយៈពេលយូរ

- ការដឹកស្តីយេះពេលយុវ ការដឹកស្តីទូទៅលក្ខ្យរ និងការដឹកស្តីកំពើផ្លូវមួយទៅក្នុងមួយ មានហាមីកំប្រាប់ផ្តល់ជាង ដើម្បីបង្កើតអាណាពភាពការការងារយេះពេលខ្លឹម។
  - ការណើឱ្យឱភាគគារការមានមូលប្រតិចិន ដូចជាលើសពី៥នាក់ទៅឱ្យ តាំងកាត់ទីក្រុមតាតាយទូទៅដែលត្រូវបង្កើសម៉ែងទាំង ជាមេរិតធីប្រាប់ផ្តល់ជាង។



កំណែង ទី ③

## ការស្នើនាំដោយមិនប្រើបាស់


- ការសម្ងាត់នៅដីត្បូងដោយមិនបើម៉ាស់ ហានិកបែងចុះដោយការខ្សោតទីកម្មតែបូករាយតាតសារតាមគ្រឹងកេវិជ្ជីង។
  - ជាមួយការណែនការផ្តល់ដោយគ្មានម៉ាស់ ព្រៃបានកត់សម្រាប់បីបញ្ជីក មានរូចមកហើយ ឡើកនៅនៅខាងក្រោមឱ្យបានរស្សី។
  - នៅក្នុងរដ្ឋបាលធំដើរដោយរចនាបន្ទុក បូចបង្ហិតក្នុងកំពានប្រាំបីពុំ ប្រែងប្រែងត្បូង។



កំណែងទី ៤

# ការសំនេះរៀមគាត់នៅក្នុងចែងក្នុងពីរ

- ពេលរសទៅរឿងភ្នំពេជ្រាវក្សោតនៅខែមីនា ដោយសារតែលបិតជិត (បន្ទុប់) ត្រូវបង្កើរធម្មតាយៈពេលយុរោះ ហានិភ័យផ្តល់និងកែវទឹង។
  - បានការរោយការណ៍ដីក្នុងរដូវកិស្សដូចមានការផ្តល់ទៅក្នុងបង្កើរធម្មតា ដូចជាបន្ទប់អនេរសិក្សានៃ បូបនីតិ៍ជានៅឯម។



កំណត់ទី ៧ ៥

## ការផ្តា ស់ប្រកែនង

- ពេលដល់ម៉ាស់ស្រកទៅពេលធ្វើការជារ យើងតែងត្រាំសំបុរកវិនិងដើម្បី ជាការបន្ទូររាយមួលណឺ បុករដ្ឋាភាស់ប្រហិរញ្ញាណសង្គមបន្ថែមទេ ភាពធ្វើឲ្យបានឯកសារ ផ្តល់ពេលធ្វើដឹងទុក។
  - មានការយករាល់អំពីករណីសង្ឃឹមមានការផ្តល់ពេលបន្ទូប់ស្រក បន្ទូប់ដែកបារី និងបន្ទូប់ជាសំបុរាណាសារជាតិដើម្បី។

